

**សេចក្តីជូនដំណឹងនៃការកំណត់ពេលក្នុងកម្មវិធី
CalWORKs របស់អ្នក
-42ND ខែក្នុងការទទួលជំនួយ**

ខោនធី	
ឈ្មោះសំណុំរឿង	
លេខសំណុំរឿង	លេខអត្តសញ្ញាណ ID ផ្សេងទៀត
ឈ្មោះបុគ្គលិកធ្វើការ	

មានសំណួរ? សូមសួរបុគ្គលិកធ្វើការរបស់អ្នក។

សេចក្តីជូនដំណឹងនេះផ្តល់ព័ត៌មានអំពីរយៈពេល 48 ខែក្នុងកម្មវិធី CalWORKs របស់អ្នក។

មកដល់ថ្ងៃទី _____ ខោនធីបានរកឃើញថា អ្នក _____ ,
(កាលបរិច្ឆេទ) (ឈ្មោះ)

បានទទួលចំនួនសរុប **42 ខែ** នៃការកំណត់ពេល 48 ខែនៃជំនួយសាច់ប្រាក់របស់ CalWORKs ក្នុងមួយជីវិតរបស់អ្នក។ អ្នកអាចមានលក្ខណសម្បត្តិទទួលបានជំនួយរយៈពេល 6 ខែបន្ថែមទៀតចាប់ពីកាលបរិច្ឆេទនោះ។

សូមទាក់ទងបុគ្គលិករបស់អ្នកភ្លាម បើអ្នក៖

- ត្រូវការព័ត៌មានបន្ថែមអំពីចំនួនខែដែលត្រូវបានរាប់បញ្ចូលក្នុងរយៈពេល 48 ខែរបស់អ្នក។
- ត្រូវបានលើកលែងពីការកំណត់ពេល 48 ខែរបស់ CalWORKs ហើយអ្នកមិនបានស្នើសុំការលើកលែង។ ការលើកលែងបញ្ឈប់រយៈពេលរបស់អ្នកដោយមិនរាប់ចំនួនខែជាក់លាក់ចូលទៅ ការកំណត់ស្តីពីជំនួយក្នុងមួយជីវិតរបស់អ្នកទេ។
- មិនឯកភាពជាមួយការកំណត់ពេលរបស់ខោនធី។
- ត្រូវការព័ត៌មានបន្ថែមអំពីការតម្រូវការកំណត់ពេល 48 ខែរបស់ CalWORKs ឬការលើកលែង ឬរបៀបសុំការលើកលែងការកំណត់ពេល។

ការកំណត់ពេល 48 ខែនឹងមិនប៉ះដល់លក្ខខណ្ឌរបស់អ្នកសម្រាប់ CALFRESH ឬ MEDI-CAL ទេ។

អ្នកក៏នឹងទទួលបានការជូនដំណឹងឱ្យចាត់វិធានការ ដែលប្រាប់អ្នកនៅពេលអ្នកបានប្រើប្រាស់ពេល 48 ខែនៃជំនួយសាច់ប្រាក់របស់ CalWORKs ក្នុងមួយជីវិតរបស់អ្នក។

សូមទាក់ទងបុគ្គលិករបស់អ្នក បើអ្នកគិតថា ការជូនដំណឹងនេះខុស។ អ្នកក៏អាចស្នើសុំសវនាការរដ្ឋមួយផងដែរ។ ពាក្យ "សិទ្ធិទទួលបានសវនាការរបស់អ្នក" នៅផ្នែកខាងក្រោយទំព័រនេះ ប្រាប់អំពីរបៀបស្នើសុំសវនាការរដ្ឋ។